

នេះជាសារដ៏ល្អ

ព្រះយេស៊ូវគឺរស់។ ព្រះយេស៊ូវបានស្លាប់និងបានកើនឡើងជាថ្មីម្តងទៀត។¹ ព្រះយេស៊ូវត្រូវបានមកត្រឡប់មកវិញ។²
ព្រះយេស៊ូវគឺជាវិធីតែមួយគត់ដើម្បីមេឃ។³ ព្រះយេស៊ូវបានរក្សាទុក។⁴ ព្រះយេស៊ូវគឺអាចធ្វើអ្វីគ្រប់យ៉ាងដូចដែលបានរៀបរាប់នៅក្នុងលូកា 4 ។⁵
ព្រះយេស៊ូវជាស្តេចហើយទ្រង់មានព្រះរាជាណាចក្រមួយ។⁶ មធ្យោបាយតែមួយគត់ចូលទៅក្នុងព្រះរាជាណាចក្រនេះគឺត្រូវបានកើតម្តងទៀត។⁷

ព្រះយេស៊ូវបានសុគតនៅលើឈើគ្រាប់ដាងនិងបានយកអំពើបាបទាំងអស់នៅលើរាងកាយរបស់គាត់។ ដោយឆ្លុះបញ្ចាំងយើងនឹងត្រូវបានប្រោសឱ្យជា។⁸
ទ្រង់បានរងទុក្ខយ៉ាងខ្លាំងសំរាប់យើងទាំងអស់គ្នាដូច្នោះយើងអាចចំណាយអស់កល្បជានិច្ចជាមួយទ្រង់ជារៀងរហូត។⁹
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ដែលទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់ព្រះយេស៊ូវបានស្លាប់នៅក្នុងផ្ទះរបស់យើង។¹⁰
ព្រះទ្រង់បានដឹងថាយើងមិនអាចបង់តម្លៃ។ តម្លៃនេះគឺអស្ចារ្យណាស់ហើយយើងមិនអាចបំពេញតាមបទដ្ឋានរបស់ព្រះ។¹¹
នោះគឺជាមូលហេតុដែលព្រះយេស៊ូវបានយាងមក។

ព្រះយេស៊ូវគឺជាព្រះបន្ទូលដែលបានធ្វើសាច់។ ព្រះយេស៊ូវបានក្លាយជាមនុស្ស។¹²
ព្រះយេស៊ូវបានយាងដើរផែនដីនេះហើយបានជួបប្រទះជារៀងរាល់ទម្រង់នៃការឈឺចាប់និងការបដិសេធលើទ្រង់។¹³
លោកបានប្រទានចោលហើយមើលងាយ។ គ្មាននរណាម្នាក់ចង់បានសូម្បីតែសម្លឹងមើលទៅលើទ្រង់។¹⁴ នៅឡើយទ្រង់បានធ្វើជារឿងអស្ចារ្យសម្រាប់យើងៈ
លោកបានសំរុះសំរួលយើងត្រឡប់ទៅព្រះបិតា។ ដោយសារតែអ្វីដែលព្រះយេស៊ូវបានធ្វើនោះយើងមិនចាំបាច់ត្រូវបានបំបែកពីព្រះ។
ព្រះយេស៊ូវបានសុគតដូច្នោះយើងជាថ្មីម្តងទៀតអាចមានប្រកបជាមួយព្រះបិតា។¹⁵ ព្រះអង្គសុគតដើម្បីយើងអាចមានជីវិត។¹⁶
តាមរយៈព្រះយេស៊ូវនោះយើងមានជីវិតអស់កល្បជានិច្ច។¹⁷ តាមរយៈព្រះយេស៊ូវនោះយើងមានការអត់ទោសដល់អំពើបាប។¹⁸
អស់អ្នកដែលជឿលើព្រះយេស៊ូវនឹងមិនពិតជាស្លាប់ដោយសារតែព្រះយេស៊ូវគឺជាការមួយដែលផ្តល់ជីវិត។¹⁹
ព្រះយេស៊ូវប្រទានជីវិតអោយអស់អ្នកដែលបានជឿលើទ្រង់។²⁰
និងជីវិតអស់កល្បជានិច្ចដែលបានចាប់ផ្តើមពេលដែលអ្នកទទួលទ្រង់ចូលទៅក្នុងបេះដូងរបស់អ្នក។²¹

អ្នកមិនត្រូវធ្វើការប្រព្រឹត្តល្អឬធ្វើអំពើដើម្បីទទួលបានការចូលទៅក្នុងស្ថានបរមសុខ។²² អ្វីទាំងអស់ដែលអ្នកត្រូវធ្វើគឺជឿលើព្រះយេស៊ូវ។
អំពើនាវដល់ព្រះនាមរបស់ទ្រង់។ សួរទ្រង់ដើម្បីជួយសង្គ្រោះអ្នក។ សួរទ្រង់ដើម្បីរំដោះអ្នក។ លោកគឺនៅទីនេះ។
ព្រះវិញ្ញាណរបស់ទ្រង់គឺនៅទីនេះដើម្បីជួយអ្នក។ អំពើនាវដល់ព្រះនាមនៃព្រះអម្ចាស់។ អំពើនាវដល់ព្រះយេស៊ូវហើយអ្នកនឹងត្រូវបានរក្សាទុក។
ប្រសិនបើអ្នកសារភាពដោយមាត់របស់អ្នកដែលថាព្រះយេស៊ូវជាព្រះអម្ចាស់និងជឿជាក់នៅក្នុងចិត្តរបស់អ្នកថាព្រះបានលើកទ្រង់រស់ពីស្លាប់ឡើងវិញនោះអ្នកនឹងត្រូវបានរក្សាទុក។²³ អ្នកនឹងមានជីវិតអស់កល្បជានិច្ច។ អ្នកនឹងក្លាយជាកូនរបស់ព្រះ, ពលរដ្ឋនៅក្នុងប្រទេសកម្ពុជារបស់ព្រះមួយ។²⁴

រាជាណាចក្ររបស់ព្រះជាអស់កល្បជាតិ។²⁵

ព្រះរាជាណាចក្ររបស់ព្រះគឺនៅទីនេះឥឡូវនេះហើយគឺអាចប្រើបានទាំងអស់ដែលបានទទួលព្រះយេស៊ូវជាព្រះអម្ចាស់និងព្រះអង្គសង្គ្រោះ។

ព្រះយេស៊ូវគឺជាវិធីតែមួយគត់ដើម្បីមេឃ។ ក្រោមមេឃគ្មានមានឈ្មោះផ្សេងទៀតដែលយើងអាចត្រូវបានរក្សាទុកជា។²⁶

ថ្ងៃមួយព្រះយេស៊ូវនឹងវិលត្រឡប់មកវិញ។ គាត់ត្រូវបានគេវិលត្រឡប់មកវិញម្តងទៀត។²⁷

ហើយនៅថ្ងៃមួយទ្រង់នឹងគ្រប់គ្រងហើយសោយរាជ្យពីផែនដីនេះ។²⁸ សារនេះគឺមិនមែនដើម្បីបន្តាចអ្នក, ជាទីស្រឡាញ់ម្នាក់។

សារនេះគឺដើម្បីអនុញ្ញាតឱ្យអ្នកដឹងថាពេលដែលមានរយៈពេលខ្លីនិងការវិលត្រឡប់មកវិញរបស់ព្រះគ្រីស្ទគឺជាប់។

ព្រះយេស៊ូវគ្រីស្ទនឹងត្រឡប់ជាថ្មីម្តងទៀត។²⁹ ខ្ញុំបាននិយាយថា "ជាថ្មីម្តងទៀត"

ដោយសារតែគាត់បានមកពេលតែមួយដូចជាទារកមួយប៉ុន្តែនៅពេលដែលទ្រង់យាងមកលើកទីពីរហើយទ្រង់នឹងយាងមកជាការដណ្តើមយកស្តេច។³⁰

ឥឡូវនេះគឺជាពេលវេលាដើម្បីជាការត្រៀមខ្លួនជាស្រេច, មិត្តភក្តិជាទីស្រឡាញ់នេះ។ ឥឡូវនេះគឺជាពេលវេលាដើម្បីស្តាប់នេះ។ ឥឡូវនេះគឺជាពេលវេលា។

មិនរឹងបេះដូងរបស់អ្នក។ ធ្វើមិនបះបោរប្រឆាំងនឹងព្រះ។³¹ ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្គ្រោះ។³²

ចូរយកពេលមួយពេលឥឡូវនេះហើយផលខ្លួនឯងទៅព្រះអម្ចាស់។ ផ្តល់ឱ្យទ្រង់ជីវិតរបស់អ្នក។ ប្រគល់ខ្លួនឯងទៅទ្រង់។

នៅទីនេះសម្រាប់អ្នកគាត់នៅថ្ងៃនេះ។ អនុញ្ញាតឱ្យទ្រង់អាចនឹងធ្វើការងារយ៉ាងជ្រាលជ្រៅនៃការព្យាបាលការព្យាបាលបេះដូងរបស់អ្នក,

និងការសម្អាតអ្នកពីអំពើបាបទាំងអស់។ គាត់គឺអាច។ លោកគឺនៅទីនេះ។ សូមអធិស្ឋានរួមគ្នា:

ព្រះយេស៊ូវអើយទូលបង្គំសូមសួរអ្នកអភ័យទោសដល់ខ្ញុំនៃការទាំងអស់នៃអំពើបាបរបស់ខ្ញុំ។ ខ្ញុំបានសួរអ្នកដើម្បីសង្គ្រោះខ្ញុំ។

ខ្ញុំបានវិលត្រឡប់មកវិញរបស់ខ្ញុំនៅលើអ្នក, ប៉ុន្តែឥឡូវនេះខ្ញុំបានមកដល់អ្នក។ សូមសំអាតខ្ញុំពីគ្រប់អំពើបាបទាំងអស់ផង។ សូមប្រោសខ្ញុំឱ្យជា។

សូមប្រោសខ្ញុំឱ្យជានៅគ្រប់គំបន់នៃជីវិតរបស់ខ្ញុំ។ សំខាន់បំផុតសូមមករស់នៅខ្ញុំ។ ខ្ញុំចង់ស្គាល់អ្នក។ ខ្ញុំចង់មានទំនាក់ទំនងជាមួយអ្នក។ ខ្ញុំជារបស់អ្នក។

ខ្ញុំជារបស់អ្នកជារៀងរហូតរបស់ព្រះជាព្រះមហាក្សត្ររបស់ខ្ញុំ! និងខ្ញុំបានជ្រើសដើម្បីបម្រើអ្នកសម្រាប់នៅសល់នៃថ្ងៃរបស់ខ្ញុំ។

សូមអរគុណព្រះអម្ចាស់ចំពោះការស្តាប់សម្រាប់ខ្ញុំនិងសម្រាប់ការរក្សាទុកខ្ញុំ។ ខ្ញុំទទួលទាំងអស់ដែលអ្នកមានសម្រាប់ខ្ញុំ។

ខ្ញុំរីករាយនឹងនៅជាមួយអ្នកជារៀងរហូត។ អាម៉ែន។

បងប្អូនប្រុសស្រី,

ឥឡូវនេះអ្នកដែលអ្នកបានអធិស្ឋានសេចក្តីអធិស្ឋាននេះនិងទទួលបានព្រះយេស៊ូវចូលទៅក្នុងបេះដូងរបស់អ្នកដោយសេចក្តីជំនឿអ្នកឥឡូវនេះគឺជាការបង្កើតថ្មី

ក្នុងព្រះគ្រីស្ទ។³³ អ្នកដែលដូចគ្នា។ អ្នកដែលមនុស្សម្នាក់អ្នកត្រូវបានគេប៉ុន្មាននាទីមុននេះថា; ឥឡូវនេះព្រះយេស៊ូវគឺមាននៅក្នុងបេះដូងរបស់អ្នក។³⁴

អ្វីដែលជាការអស្ចារ្យនោះគឺថាព្រះវិញ្ញាណរបស់ទ្រង់គឺជាមួយអ្នក។ បាទ, ព្រះវិញ្ញាណបរិសុទ្ធគឺមានជាមួយអ្នក។

ទ្រង់នឹងដឹកនាំអ្នកនិងណែនាំអ្នកដែលបង្ហាញអ្នកនូវវិធីតាមរយៈសេចក្តីពិតរបស់ទ្រង់ដែលមកពីព្រះ។³⁵

ឥឡូវមានរឿងមួយចំនួនដែលអ្នកត្រូវធ្វើគឺ៖ អានព្រះបន្ទូលរបស់ព្រះជាទៀងទាត់។³⁶ ទទួលបានព្រះគម្ពីរ, និងចាប់ផ្តើមក្នុងសៀវភៅរបស់លោកយ៉ូហាន។

សូមអាននិងសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទៅព្រោះថានឹងផ្លាស់ប្តូរគំនិតរបស់អ្នក។³⁷ រឿងមួយទៀត៖

ចំណាយពេលអធិស្ឋានទៅព្រះជាម្ចាស់រាល់ថ្ងៃ។ រៀនដើម្បីស្តាប់ផងដែរ។ នេះគឺជាការប្រកប។

នេះជារបៀបដែលអ្នករៀនព្រះសំឡេងដោយគាត់បានចំណាយពេលជាមួយទ្រង់។³⁸ គាត់ចង់និយាយជាមួយអ្នក, ដូច្នេះអ្នកត្រូវតែរៀនពីការស្តាប់ផងដែរ។

នៅឱ្យគ្រាយពីអ្វីដែលមិនគោរពព្រះគ្រីស្ទ។ សួរព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកក្នុងការស្វែងរកកន្លែងដែលអ្នកអាចរៀនបន្ថែមទៀតអំពីព្រះយេស៊ូវ។³⁹

ខ្ញុំមានសេចក្តីរីករាយណាស់ដែលយើងមានពេលនេះជាមួយគ្នា។ ខ្ញុំពិតជារីករាយដែលអ្នកបានផ្តល់ឱ្យជីវិតរបស់អ្នកដល់ព្រះអម្ចាស់។

អ្នកនឹងមិនត្រូវបានដូចគ្នា។ រីកលូតលាស់នៅក្នុងព្រះគុណនិងការស្តាប់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់យើង។⁴⁰

¹ វិវរណៈ 1:18
² យ៉ូហាន 14:2, 3
³ យ៉ូហាន 14:6
⁴ កិច្ចការ 4:12
⁵ លូកា 4:18, 19
⁶ យ៉ូហាន 18:36, 37
⁷ យ៉ូហាន 3:5, 6
⁸ យ៉ូហាន 19:30, 1 ពេត្រុស 2:24
⁹ អេសាយ 53:3, 4
¹⁰ យ៉ូហាន 3:16, កូរិនថ្មី 3:13
¹¹ រ៉ូម 3:23, 24
¹² យ៉ូហាន 1:14
¹³ ហេប្រើ 4:15
¹⁴ អេសាយ 53:3
¹⁵ រ៉ូម 5:10, កូរិនថ្មី 1:19-22
¹⁶ យ៉ូហាន 10:10
¹⁷ យ៉ូហាន 10:27-30
¹⁸ 1 យ៉ូហាន 2:2
¹⁹ យ៉ូហាន 11:25, 26
²⁰ 1 យ៉ូហាន 5:11-12
²¹ រ៉ូម 10:9-10
²² អេហេសូរ 2:8-9
²³ រ៉ូម 10:9-10
²⁴ យ៉ូហាន 3:3, ក៏លីត 3:20, 21
²⁵ ម៉ាតិថេល 4:3, លូកា 1: 32, 33

-
- 26 កិច្ចការ 4:12
27 អិស្រាអែល 1:8
28 សាការី 14:4, 9
29 អិស្រាអែល 22:12, 13
30 អិស្រាអែល 1:5
31 ហេប្រើ 3:15
32 2 កូរិនថូសទី 6:2
33 2 កូរិនថូសទី 5:17
34 កាឡូទី 4:6
35 យ៉ូហាន 16:13, 14
36 2 តីម៉ូថេ 2:15
37 ហេប្រើ 4:12
38 យ៉ូហាន 10:27
39 យ៉ូហាន 14:15-17, ហេប្រើ 10:25
40 2 ពេត្រុស 3:18